

ផែនការថែទាំបន្ទាន់ចំពោះអាឡែរហ្ស៊ីអាហារសម្រាប់កុមារ (អាយុកុរោម ៣ឆ្នាំ)

ឈ្មោះ: _____ ផ្ទះលេខ/ផ្លូវ: _____
 អាសយដ្ឋាន: _____ ឈ្មោះ/ឈ្មោះ (មានហត្ថលេខាឱ្យកុមារម្តងទៀត) ទ
 ឈ្មោះអ្នកទទួលខុសត្រូវ: _____ លេខទូរស័ព្ទ: _____
 ឈ្មោះគ្រូពេទ្យ/គ្រូពេទ្យ/គ្រូពេទ្យ: _____ លេខទូរស័ព្ទ: _____
 ហត្ថលេខា/ឈ្មោះគ្រូពេទ្យ/គ្រូពេទ្យ/គ្រូពេទ្យ: _____ កាលបរិច្ឆេទ: _____

បរិក្ខាររបស់អ្នកមានរោគសញ្ញាស្រាលៈ

ស្រាក: មានកន្ទួលស្រាកបន្តិច រមាស់ស្រាល បបួរមាត់ហើម
 ចុះមុខ: រមាស់ចុះមុខ ហើមស្រាល កណ្តាល
 ក្រពះ-ពោះវៀន: ចង្កូរមាត់ស្រាល មិនស្លេក ក្អក

សូមដំណើរការដូចខាងក្រោមៈ


- ស្ថានភាពជាមួយកុមារ និងផ្តល់ថ្នាំប្រឆាំងនឹង Histamine (អ៊ីសូតាមីន)។
- បរិក្ខាររោគសញ្ញាស្រាល ឬប្រសិនបើ ប្រសិនបើ រោគសញ្ញា កាន់តែអាក្រក់ សូមបាញ់ថ្នាំ Epinephrine (អ៊ីប៊ីណេហ្វ្រីន) ហើយអនុវត្តតាមការណែនាំខាងក្រោម។

បរិក្ខាររបស់អ្នកមានរោគសញ្ញាធ្ងន់ធ្ងរៈ

ស្រាក: ពិបាកដកដង្ហើម, សំឡេងហត់ខ្យល់, ក្អក, ក្អកស្រួច, រន្ធទុះមុខ
 ចុះមុខ: រមាស់ចុះមុខ ហើមស្រាល កណ្តាល
 ក្រពះ-ពោះវៀន: ចង្កូរមាត់ស្រាល មិនស្លេក ក្អក
 ស្រាក: មានកន្ទួលស្រាកបន្តិច រមាស់ស្រាល បបួរមាត់ហើម
 ចុះមុខ: រមាស់ចុះមុខ ហើមស្រាល កណ្តាល
 ក្រពះ-ពោះវៀន: ចង្កូរមាត់ស្រាល មិនស្លេក ក្អក

មាត់: អណ្តាតហើមអាចមើលឃើញបាន អណ្តាតអូសប្រួល, ស្រាកមាត់ ។
 បំពង់ក: មានអារម្មណ៍ក៏ដូចខ្លាំង, សម្លេងស្រាក, ពិបាកលេប សម្លេង
 ខ្លាំងពេលដកដង្ហើម ក៏ដូចខ្លាំង ។
 ក្រពះ-ពោះវៀន: ក្អកជាប់ជាងមុន ឬមានរាកជាបន្តបន្ទាប់ ។
 អាកប្បកិរិយា: ធ្ងន់ធ្ងរ, ពិបាកស្រាប់ស្រាវ, មិនស្រួលដឹង ឬមិនស្រួល
 សកម្ម, ដកខ្លួន ឬក្រោកជាប់។

១. បាញ់ថ្នាំ Epinephrine (អ៊ីប៊ីណេហ្វ្រីន) ភ្លាមៗ ហើយកត់ចំណាំពេលវេលាដែលបានបាញ់ថ្នាំ។ សូមស្ថានភាពជាមួយកុមាររបស់អ្នក។
 ២. បន្ទាប់មក គួរតែស្វែងរកគ្រូពេទ្យ: និងរង់ចាំ បរិច្ចាគប្រចាំថ្ងៃរហូតដល់ ៩១១ សម្រាប់បន្ទាន់ (EMS)
 អ្នកអាចហៅទូរស័ព្ទ ៩១១ ឬ EMS នៅពេលណាក៏បាន បរិក្ខាររោគសញ្ញាណាមួយ បរិក្ខារមានអារម្មណ៍មិនស្រួល ឬបរិ
 វេជ្ជបណ្ឌិតបានណែនាំឱ្យអ្នកហៅ បន្ទាប់ពីបាញ់ថ្នាំ Epinephrine។



៣. សម្រាប់រោគសញ្ញាប្រសើរ ឬក្នុងករណីដែលបានបាញ់ថ្នាំ epinephrine ចំនួន ២ ដង សូមដាក់កុមារឱ្យដេកលើខ្នង ហើយ
 លើកជើងរបស់កុមារ ឬក្នុងករណីដែលមានអាការៈពិបាកដកដង្ហើម ឬក្នុងករណីដែលមានអាការៈអាក្រក់ ឬដេកលើខ្នង ឬដេកលើខ្នង
 ៤. ផ្តល់ថ្នាំប្រឆាំងនឹង Histamine (អ៊ីសូតាមីន) (សូមមើលព័ត៌មានខាងក្រោម) ប្រសិនបើបរិក្ខាររបស់អ្នកមាន
 រោគសញ្ញាហើម។
 ៥. ផ្តល់ថ្នាំប្រឆាំងនឹង Histamine (អ៊ីសូតាមីន) (សូមមើលព័ត៌មានខាងក្រោម)

ថ្នាំ:


ឧបករណ៍បាញ់ថ្នាំ Epinephrine (អ៊ីប៊ីណេហ្វ្រីន):	ឧបករណ៍បាញ់ស្រាកបន្ទាន់សម្រាប់ដង្ហើម:	Antihistamine*:
0.១ mg 0.១៥ mg (បាញ់ថ្នាំនៅចំណុចកណ្តាលខាងក្រោមក្បាល)	Albuterol _____ puffs	Cetirizine _____ mg
ថ្នាំហត់ចុះមុខ Epinephrine (អ៊ីប៊ីណេហ្វ្រីន):	Albuterol/Budesonide _____ puffs	Diphenhydramine _____ mg
១ mg (១ហត់ចុះមុខក្នុងរន្ធទុះមុខ)	Salbutamol _____ puffs	ផ្សេងៗ: _____
	Budesonide/Formoterol _____ puffs	* ប្រើ epinephrine ជាដំបូងសម្រាប់រោគសញ្ញាធ្ងន់
	Mometasone/Formoterol _____ puffs	

វិធីប្រើប្រាស់ EPINEPHRINE សម្រាប់ពុលរោគ Anaphylaxis (អាណាហ្វិឡាក់ស៊ីស) (បុរីកម្មមាឡូហ្គីស្ទីកូឡូស៊ីន)

មានមួយនូវសក្តានុពលខ្ពស់បំផុតសម្រាប់ការសង្គ្រោះជីវិតសម្រាប់បុរីកម្មមាឡូហ្គីស្ទីកូឡូស្ទីន។ បុរីកម្មមាឡូហ្គីស្ទីកូឡូស្ទីន ឬទារក សូមកាន់ជើងកុមារឱ្យរឹងមាំ ខណៈពេលដែល ចាក់ថ្នាំ។


ការណែនាំអំពីវិធីប្រើប្រាស់ AUVI-Q™ (ការចាក់ថ្នាំ Epinephrine, USP)

១. ដកឧបករណ៍ AUVI-Q ចេញពីកញ្ចប់របស់វា។ ឧបករណ៍នឹងដំណើរការ ការណែនាំជាសំឡេងដោយស្វ័យប្រវត្តិ។
២. ដោះម្ជុកស្រូវតាមពណ៌ក្រហម (សម្គាល់ "A") ។
៣. ដាក់ចុងឧបករណ៍ (សម្គាល់ដោយអក្សរ "B") ទល់កណ្តាលក្បាល ខាងក្រោយ។
៤. ចុចឱ្យជាប់ហើយសង្កត់រយៈពេល ២វិនាទី។




ការណែនាំអំពីវិធីប្រើប្រាស់ឧបករណ៍ចាក់ថ្នាំជាស្វ័យប្រវត្តិ Generic Adrenaclick® (Epinephrine, USP)

១. ដោះគម្របខាងក្រោយចេញ។
២. ដកគម្របពណ៌ប្រផេះដែលមានស្លាក "1" និង "2" ។
៣. ដាក់ចុងក្រហមមូល (សម្គាល់ "3") ទល់នឹងកណ្តាលក្បាល ខាងក្រោយ។
៤. ចុចចុះខ្លាំងរហូតដល់មូលចូលក្នុងក្បាល។
៥. សង្កត់នឹងកន្ទុលនៃរយៈពេល ១០វិនាទី។ បន្ទាប់មកដោះដោយយឺតយ៉ាវ។



ការណែនាំសម្រាប់ការប្រើប្រាស់ EpiPen® ឬឧបករណ៍ទូទៅស្រដៀងគ្នា

១. ដកឧបករណ៍ចាក់ស្វ័យប្រវត្តិ EpiPen ចេញពីប្រអប់ឧបករណ៍របស់វា។
២. ដោះម្ជុកស្រូវតាមពណ៌ខៀវ (មានស្លាក "C") ដោយទាញឡើងក្នុងរង្វង់ មិនត្រូវ បង ឬបត់។
៣. ចុចចុងពណ៌ទឹកក្រូច (មានស្លាក "D") យ៉ាងរឹងមាំ ទល់នឹងកណ្តាលក្បាល ខាងក្រោយ រហូតដល់អ្នកឮសម្លេង "ចុច" ។
៤. ចាំសង្កត់ឧបករណ៍ឱ្យជាប់នឹងកន្ទុលនៃរយៈពេល ៣វិនាទី ដោយរាប់យឹតៗ "មួយ... ពីរ... បី" ។



Neffy® វិធីប្រើប្រាស់ព្យាបាលអេរីនធូរស្រាលៈ

១. ដកឧបករណ៍ Neffy ចេញពីរូបថតឧបករណ៍មុនពេលប្រើ។
២. កាន់ឧបករណ៍ដោយប្រើមេដៃម្ខាងនៃខាងក្រោមប្រើក្នុងចុច និងប្រើម្ខាងទៀត ផ្ទុះទៅកាន់ផ្ទៃខាងលើដាច់នឹងចុចឡើង។
៣. ដាក់ក្បាលឧបករណ៍ចូលក្នុងចុចរហូតដល់ម្ខាងដៃចុះចុះ។ ក្នុងចុងចុចរហើយ ផ្ទុះឡើងទៅទិសផ្ទុះ។
៤. ចុចប្រើក្នុងចុចរហើយរហូតដល់ឮសំឡេង "ចុច" ហើយចុះចុះឡើងវិញរហូតដល់ចូលក្នុងចុចរហើយ។
៥. បុរីកម្មមាឡូហ្គីស្ទីកូឡូស្ទីន សូមហាញចូលចុះដដែល។

